



មាតិកា

- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ុន សែន ជំរុញដល់ការរៀបចំរបាយការណ៍..... ១
- កម្មវិធីបញ្ជាបកាយលំដឹង និង វគ្គបណ្តុះបណ្តាលអំពីការអនុវត្តនីតិវិធីថ្មី..... ២
- វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអ្នកប្រើប្រាស់ប្រព័ន្ធ FMIS..... ២
- ហេតុអ្វីអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ត្រូវប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ..... ៣
- តើប្រព័ន្ធ FMIS នឹងមានការផ្លាស់ប្តូរអ្វីខ្លះនៅពេលពង្រីកការអនុវត្ត..... ៤
- ទំព័រសំនួរ និង ចម្លើយ..... ៦

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ុន សែន ជំរុញដល់ការរៀបចំរបាយការណ៍ច្បាប់ទូទាត់ ឱ្យផលិតចេញពីប្រព័ន្ធ FMIS

ការរៀបចំរបាយការណ៍ច្បាប់ទូទាត់ គឺជាសកម្មភាពអាទិភាពមួយក្នុងចំណោមសកម្មភាពនៃការរៀបចំរបាយការណ៍ទាំងអស់ដែលអាចផលិតចេញបានពីប្រព័ន្ធផ្សេងៗ FMIS ។ ក្នុងន័យនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ុន សែន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS នាថ្ងៃ ពុធ ១៣ កើត ខែ កត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្នុងគោលបំណងពិភាក្សាអំពីវឌ្ឍនភាពនៃការផលិតរបាយការណ៍ចេញពីប្រព័ន្ធ FMIS សម្រាប់ការរៀបចំច្បាប់ទូទាត់ ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានអំពាវនាវឱ្យក្រុមការងារពាក់ព័ន្ធចូលរួមសហការរៀបចំរបាយការណ៍នេះឱ្យខានតែបាន ដោយហេតុថា បច្ចុប្បន្ន ក្រុមការងារមានប្រព័ន្ធដែលអាចធ្វើទំនើបកម្ម ហើយអាចគ្រប់គ្រង និង ផលិតទិន្នន័យមកបានតាមតម្រូវការ ព្រមទាំងមានអត្ថប្រយោជន៍ ដោយជួយកាត់បន្ថយការពន្យារពេល និង ការរៀបចំកិច្ចការទាំងនេះដោយដៃ ។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានមានប្រសាសន៍បន្ថែមទៀតថា “យើងគួរតែមានការប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព និង ស្នើសុំការចូលរួមឱ្យបានកាន់តែសកម្មពីអគ្គនាយកដ្ឋានពាក់ព័ន្ធដូចជា ៖ អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ និង អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចការនេះអាចសម្រេចបាននៅក្នុងឆ្នាំ ២០២១ នេះ ព្រមទាំងចាប់ផ្តើមអនុវត្ត និង ប្រើប្រាស់សម្រាប់ការរៀបចំច្បាប់ទូទាត់សម្រាប់ឆ្នាំ ២០២២ តទៅ ដោយមានការប្រើប្រាស់របាយការណ៍ផលិតចេញពីប្រព័ន្ធ FMIS ទាំងស្រុងតែម្តង” ។

ឯកឧត្តម **វង្ស ប៊ុនស័ន្ធរាជ្យ** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ បានគាំទ្រនូវប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ដោយឯកឧត្តមបានមានប្រសាសន៍ថា “នៅពេលដែលមានប្រព័ន្ធ អ្វីដែលយើងចង់បាននោះគឺរបាយការណ៍នេះហើយ ដែលជាគុណប្រយោជន៍សម្រាប់ស្ថាប័នប្រើប្រាស់” ។ ឯកឧត្តមប្រតិភូក៏បានបន្ថែមថា បច្ចុប្បន្ន របាយការណ៍ ស្ទើរតែ ១០០% ហើយដែលសម្រេចបានទាក់ទងនឹងផ្នែកចំណូល ចំណែកផ្នែកចំណាយ គឺនៅមានចំណុចមួយចំនួនដែលត្រូវមានការកែសម្រួល ជាពិសេសទាក់ទងទៅនឹងចលនាឥណទានដែលទាមទារឱ្យអគ្គនាយកដ្ឋានពាក់ព័ន្ធ យកចិត្តទុកដាក់ និង តម្រូវឱ្យមានការចូលរួម ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធនិង ការដែលអាចយកមកប្រើប្រាស់បាន ព្រោះទិន្នន័យដែលមានក្នុងប្រព័ន្ធ គួរតែយកមកប្រើប្រាស់ដើម្បីជាគុណប្រយោជន៍ ដោយមិនចាំបាច់ក្នុងការរៀបចំតារាងពិខាងក្រៅទៀតនោះទេ ពេលគឺអាច





- ១ អគ្គនាយកដ្ឋានក្រសួងស្រូវស្រែ និងចំណូលមិនមែនសារពើពន្ធ
- ២ អគ្គនាយកដ្ឋានសេវាសម្រាប់ប្រជាជនដោយសារការប្រើប្រាស់ប្រព័ន្ធប្រកប
- ៣/៤ អគ្គនាយកដ្ឋានថវិកា / អគ្គនិការដ្ឋាន
- ៥ អគ្គនាយកដ្ឋានហិរញ្ញវត្ថុក្នុងស្រុកសម្រាប់ប្រជាជន
- ៦/៧ អគ្គនាយកដ្ឋានសេវាសម្រាប់ប្រជាជន / អគ្គនាយកដ្ឋានសេវាសម្រាប់ប្រជាជន
- ៨ អគ្គនាយកដ្ឋានសេវាសម្រាប់ប្រជាជនសម្រាប់ប្រជាជន និងប្រជាជនប្រកប
- ៩ មជ្ឈមណ្ឌលសេវាសម្រាប់ប្រជាជន
- ១០ អគ្គនាយកដ្ឋានសេវាសម្រាប់ប្រជាជន

អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញប្រើប្រាស់ប្រព័ន្ធប្រកប ១០ ខាងលើ នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២២ ខាងមុខ ។ សម្រាប់ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងតាមរយៈប្រព័ន្ធសិក្សាពីចម្ងាយ (UEF E-Learning System) ចាប់ពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដល់ ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២១ ដែលមានសិក្ខាកាមចូលរួមពីរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ចំនួន ២០៨៧ រូប (ក្នុងនោះមានស្រីចំនួន ៧៧៧ រូប និង ប្រុស ចំនួន ១៣១០ រូប) និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញប្រើប្រាស់ប្រព័ន្ធប្រកប ៥៤៧ រូប (ក្នុងនោះមានស្រីចំនួន ១៦៧ រូប និង ប្រុសចំនួន ៣៨០ រូប) ។

ដើម្បីបំពេញលក្ខខណ្ឌក្លាយជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានពេញលេញ សិក្ខាកាមម្នាក់ៗត្រូវឱ្យយកចិត្តទុកដាក់ចូលរួមឱ្យបានជាប់លាប់ និង ចាំបាច់ត្រូវប្រឡងឱ្យជាប់ដើម្បីបញ្ចប់វគ្គនីមួយៗ ។ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ដោយរលូន ហើយបន្ទាប់ពីបញ្ចប់ សិក្ខាកាមទាំងអស់ អាច មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS នាដើមឆ្នាំ ២០២២ ខាងមុខ សម្រាប់ចុះប្រតិបត្តិការផ្ទាល់បានដោយទំនុកចិត្ត ក្នុងការអនុវត្តថវិកា និង ហិរញ្ញវត្ថុតាមប្រព័ន្ធ FMIS ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ហេតុអ្វីអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ត្រូវប្រើប្រាស់ប្រព័ន្ធចំណុយកម្រិត PK-The Helper ?

1 ដើម្បីឱ្យក្រុមការងារប្រព័ន្ធប្រកប ជួយសម្របសម្រួល ដោះស្រាយនូវរាល់បញ្ហា ដែលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ជួបប្រទះក្នុងពេលប្រើប្រាស់ប្រព័ន្ធប្រកប ដោយប្រសិទ្ធភាព និង នាន់ពេលវេលា

2 រាល់ សំណើ / បញ្ហា / សំណូមពរនានារបស់ អ្នកប្រើប្រាស់ប្រព័ន្ធប្រកប ត្រូវបានកត់ត្រាទុក

3 រាល់ សំណើ / បញ្ហា / សំណូមពររបស់អ្នកប្រើប្រាស់ នឹងត្រូវបែងចែកទៅតាមកម្រិតផលប៉ះពាល់ និង អាទិភាព៖

- កម្រិតស្រាល (រយៈពេល ២០ ថ្ងៃ)
- កម្រិតមធ្យម (រយៈពេល ៧ ថ្ងៃ)
- កម្រិតធ្ងន់ធ្ងរ (រយៈពេល ២ ថ្ងៃ)
- កម្រិតធ្ងន់ធ្ងរខ្លាំង (រយៈពេល ៤ ម៉ោង)

4 ធានាបាននូវសុវត្ថិភាពខ្ពស់លើ ការប្រើប្រាស់ប្រព័ន្ធប្រកប

5 អ្នកប្រើប្រាស់អាចតាមដានស្ថានភាពនៃសំណើ / បញ្ហា / សំណូមពរ ដោយផ្ទាល់តាមរយៈសារជូនដំណឹងតាម តេឡេក្រាម

6 សំណើ / បញ្ហា / សំណូមពរ ត្រូវបានបញ្ជូនទៅដល់ក្រុម ការងារជំនាញប្រព័ន្ធប្រកប ដោយស្វ័យប្រវត្តិ

7 អ្នកប្រើប្រាស់អាចចូលមើលកម្រងសំណួរ តែងសួរ "FAQ" ដែលពុំចាំបាច់រង់ចាំ ការគាំទ្រផ្ទាល់ពីក្រុមការងារបច្ចេកទេស ។



យោងតាមយុទ្ធសាស្ត្រនៃការកែទម្រង់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥ ដែលមានទិសដៅកែទម្រង់តាមអភិក្រមដែលមានលក្ខណៈ សាមញ្ញ ទន់ភ្លន់ និង តម្លាភាព ដោយត្រូវផ្តល់ឧត្តរសិទ្ធិ និង គណនេយ្យភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និង ផ្អែកលើផែនការពង្រីកការអនុវត្តគម្រោងប្រព័ន្ធ FMIS ជំហានទី៣ ឆ្នាំ២០២១-២០២៥ នេះ នីតិវិធីនៃការអនុវត្តថវិកានឹងត្រូវបានធ្វើទំនើបកម្ម និង ពន្លឿនថែមទៀតតាមរយៈការលើកកម្ពស់ការអនុវត្តប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ។ ក្នុងដំណាក់កាលអន្តរកាលនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS មិនទាន់ដល់អង្គភាពថ្នាក់ក្រោមជាតិ រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ និង រដ្ឋបាលឃុំ/សង្កាត់ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ពិតជាត្រូវដើរតួនាទី និង ចូលរួមយ៉ាងសំខាន់ក្នុងការជួយសម្រួល និង ពន្លឿនដល់ការអនុវត្តថវិកា និង កិច្ចលទ្ធកម្មរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យសម្រេចគោលដៅដោយជោគជ័យក្នុងប្រព័ន្ធ FMIS ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ។ ដោយឡែក ថ្នាក់ដឹកនាំ និង មន្ត្រី នៃរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ បានទទួលវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២១ ដែលក្នុងនោះមានសិក្ខាកាមចូលរួមសរុបចំនួន ២០៨ រូប តាមរយៈប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning System) របស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ការប្រើប្រាស់កម្មវិធី Zoom ។ ជាលទ្ធផលទទួលបាន រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ បានស្វែងយល់បន្ថែមអំពីលំហូរការងារ និង ការអនុវត្តលើការប្រើប្រាស់ប្រព័ន្ធ FMIS បន្ទាប់ពីបានយល់បន្ថែមលើលំហូរនីតិវិធីអនុវត្តការងាររបស់ រដ្ឋបាលរាជធានី-ខេត្ត នៅក្នុងប្រព័ន្ធ FMIS រួចរាល់ និង ក៏ដូចជាការដាក់ឱ្យអនុវត្តបន្ថែមនៅប្រព័ន្ធ FMIS ជូនដល់រដ្ឋបាលរាជធានី-ខេត្ត ដែលជាអ្នកទទួល បន្ទុកចុះប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន និង អង្គភាពក្រោមឱវាទ សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ ។

ដើម្បីបំពេញបន្ថែម និង ការបញ្ជាក់ច្បាស់ពីតួនាទី និង សិទ្ធិរបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS រួមមានរដ្ឋបាលរាជធានី-ខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្ត ក្នុងការអនុវត្តប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំនូវលំហូរ នីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ដូចតទៅ ៖

១. ផ្នែកមុខងារនៃប្រព័ន្ធ FMIS

១. មុខងារចែកចាយថវិកា (Budget Allocation Module)

រដ្ឋបាលរាជធានី-ខេត្ត	មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	រតនាគាររាជធានី-ខេត្ត
<p>ទទួលបន្ទុកជាអ្នកកត់ត្រា ត្រួតពិនិត្យ និង អនុម័តសម្រេចលើប្រតិបត្តិការនិយ័តភាពឥណទានផ្ទៃក្នុង របស់ខ្លួននៅក្នុងប្រព័ន្ធ FMIS ។ ម្យ៉ាងវិញទៀត ត្រូវរៀបចំ បង្កើត និង កែតម្រូវ តារាងរដ្ឋទេយ្យបុរេប្រទាន ត្រួតពិនិត្យ និង អនុម័តនៅក្នុងប្រព័ន្ធ FMIS មុននឹងបញ្ជូនបន្ត ប្រតិបត្តិការទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តដើម្បីពិនិត្យ និង អនុម័ត សម្រេចក្នុងប្រព័ន្ធ FMIS ។</p>	<p>ទទួលបន្ទុកជាអ្នកកត់ត្រា ត្រួតពិនិត្យ និង អនុម័ត សម្រេចលើប្រតិបត្តិការនិយ័តភាពឥណទានផ្ទៃក្នុង របស់មន្ទីរជំនាញ, រដ្ឋបាលក្រុង-ស្រុកនៅក្នុងប្រព័ន្ធ FMIS ។ បន្ថែមពីនេះ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរៀបចំបង្កើត និង កែតម្រូវតារាងរដ្ឋទេយ្យបុរេប្រទាន របស់មន្ទីរជំនាញ និង រដ្ឋបាលខណ្ឌព្រមទាំងត្រួតពិនិត្យ និង អនុម័តនៅក្នុងប្រព័ន្ធ FMIS មុននឹងបញ្ជូនបន្ត ប្រតិបត្តិការទៅរតនាគាររាជធានី-ខេត្ត ដើម្បីពិនិត្យ និង អនុម័តសម្រេចក្នុងប្រព័ន្ធ FMIS ។</p>	<p>ទទួលបន្ទុកជាអ្នកកត់ត្រា ត្រួតពិនិត្យ និង អនុម័ត សម្រេចលើប្រតិបត្តិការនិយ័តភាពឥណទានផ្ទៃក្នុង បង្កើត និង កែតម្រូវតារាងរដ្ឋទេយ្យបុរេប្រទាន របស់រដ្ឋបាលឃុំ-សង្កាត់ និង រៀបចំបង្កើត និង កែតម្រូវតារាងរដ្ឋទេយ្យបុរេប្រទាន របស់រដ្ឋបាល ក្រុង-ស្រុក នៅក្នុងប្រព័ន្ធ FMIS ។ ដោយឡែក រតនាគាររាជធានី-ខេត្ត មានតួនាទីត្រួតពិនិត្យ និង អនុម័តសម្រេចប្រតិបត្តិការនៃការរៀបចំបង្កើត និង កែតម្រូវតារាងរដ្ឋទេយ្យបុរេប្រទានរបស់មន្ទីរជំនាញ និង រដ្ឋបាលរាជធានី-ខេត្ត និង រដ្ឋបាលខណ្ឌ បន្ទាប់ ពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានត្រួតពិនិត្យ និង អនុម័តក្នុងប្រព័ន្ធ FMIS រួចរាល់ ។</p>
<p>ការនិយ័តភាពឥណទានផ្ទៃក្នុង ÷ Internal Budget Transfer</p>		
<p>រដ្ឋទេយ្យបុរេប្រទាន ÷ Petty Cash Budget Transfer</p>		

២. មុខងារការទិញ (Purchase Order Module)

២.១. ការធានាចំណាយកិច្ចលទ្ធកម្ម និង មិនមែនកិច្ចលទ្ធកម្ម

រដ្ឋបាលរាជធានី-ខេត្ត	មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	រតនាគាររាជធានី-ខេត្ត
<p>ទទួលបន្ទុកកត់ត្រា ត្រួតពិនិត្យ និង អនុម័តលើប្រតិបត្តិការ ស្នើសុំធានាចំណាយកិច្ចលទ្ធកម្ម (Requisition) និង ធានាចំណាយមិនមែនកិច្ចលទ្ធកម្ម (PO-GEN) និង បុរេប្រទាន (PO-ADV) របស់ខ្លួននៅក្នុងប្រព័ន្ធ FMIS</p>	<p>- ទទួលបន្ទុកកត់ត្រា ត្រួតពិនិត្យ និង អនុម័តលើប្រតិបត្តិការ ស្នើសុំធានាចំណាយកិច្ចលទ្ធកម្ម (Requisition) និង ធានា ចំណាយមិនមែនកិច្ចលទ្ធកម្ម (PO-GEN) និង បុរេប្រទាន (PO- ADV) របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង គ្រប់មន្ទីរ</p>	<p>ទទួលបន្ទុកកត់ត្រា ត្រួត- ពិនិត្យ និង អនុម័តលើ ប្រតិបត្តិការស្នើសុំធានាចំ- ណាយមិនមែនកិច្ចលទ្ធកម្ម</p>

មុននឹងបញ្ជូនបន្តប្រតិបត្តិការទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដើម្បីពិនិត្យ និង អនុម័តសម្រេចក្នុងប្រព័ន្ធ FMIS ។

ផ្សេងៗទៀត ។
- ទទួលបន្ទុកកត់ត្រា ត្រួតពិនិត្យ និង អនុម័តលើប្រតិបត្តិការស្នើសុំធានាចំណាយកិច្ចលទ្ធកម្ម (Requisition) របស់ក្រុង-ស្រុក ។

(PO-GEN) និង បុរេប្រទាន (PO-ADV) របស់ក្រុង-ស្រុក ។

២.២. កិច្ចលទ្ធកម្មក្រោម និង លើសិទ្ធិសម្រេច

រដ្ឋបាលរាជធានី-ខេត្ត	មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
<p>ទទួលបន្ទុកកត់ត្រា ត្រួតពិនិត្យ និង អនុម័តលើប្រតិបត្តិការកិច្ចលទ្ធកម្មសាធារណៈ (PO-P2P) និង កិច្ចប្រគល់ទទួល (PO-GRN) របស់ខ្លួននៅក្នុងប្រព័ន្ធ FMIS ។ ក្នុងករណីលើសសិទ្ធិសម្រេច ត្រូវបញ្ជូនទៅ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីពិនិត្យ និង អនុម័តសម្រេចក្នុងប្រព័ន្ធ FMIS ។</p>	<p>- ទទួលបន្ទុកកត់ត្រា ត្រួតពិនិត្យ និង អនុម័តលើប្រតិបត្តិការកិច្ចលទ្ធកម្មសាធារណៈ (PO-P2P) និង កិច្ចប្រគល់ទទួល (PO-GRN) របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង គ្រប់មន្ទីរផ្សេងៗទៀត ។ ក្នុងករណីលើសសិទ្ធិសម្រេច ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីពិនិត្យ និង អនុម័តសម្រេចក្នុងប្រព័ន្ធ FMIS ។</p> <p>- ទទួលបន្ទុកកត់ត្រា ត្រួតពិនិត្យ និង អនុម័តគ្រប់ប្រតិបត្តិការកិច្ចលទ្ធកម្មសាធារណៈ (PO-P2P) និង កិច្ចប្រគល់ទទួល (PO-GRN) របស់ក្រុង-ស្រុក ។</p>

៣. មុខងារគណនីត្រូវទូទាត់ (Account Payable Module)

រដ្ឋបាលរាជធានី-ខេត្ត	មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	គណនីរាជធានី-ខេត្ត
<p>ទទួលបន្ទុកជាអ្នកកត់ត្រា ត្រួតពិនិត្យ និង អនុម័តលើប្រតិបត្តិការចំណាយអាណត្តិបើកប្រាក់របស់ខ្លួននៅក្នុងប្រព័ន្ធ FMIS មុននឹងបញ្ជូនបន្តប្រតិបត្តិការទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដើម្បីពិនិត្យ និង អនុម័តក្នុងប្រព័ន្ធ FMIS ។</p>	<p>ទទួលបន្ទុកជាអ្នកកត់ត្រា ត្រួតពិនិត្យ និង អនុម័តលើប្រតិបត្តិការចំណាយអាណត្តិបើកប្រាក់របស់មន្ទីរជំនាញ និង រដ្ឋបាលខណ្ឌ នៅក្នុងប្រព័ន្ធ FMIS មុននឹងបញ្ជូនបន្តប្រតិបត្តិការទៅរតនាគាររាជធានី-ខេត្ត ដើម្បីពិនិត្យ និង អនុម័តសម្រេចក្នុងប្រព័ន្ធ FMIS ។ ជាមួយគ្នានេះផងដែរ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានតួនាទីត្រួតពិនិត្យ និង អនុម័តលើប្រតិបត្តិការចំណាយអាណត្តិបើកប្រាក់របស់រដ្ឋបាលរាជធានី-ខេត្ត នៅក្នុងប្រព័ន្ធ FMIS រួចបញ្ជូនបន្តប្រតិបត្តិការទៅរតនាគាររាជធានី-ខេត្តដើម្បីពិនិត្យ និង អនុម័តសម្រេចក្នុងប្រព័ន្ធ FMIS ។</p>	<p>ទទួលបន្ទុកជាអ្នកកត់ត្រា ត្រួតពិនិត្យ និង អនុម័តសម្រេចលើប្រតិបត្តិការស្នើសុំបុរេប្រទានរបស់មន្ទីរជំនាញ, រដ្ឋបាលរាជធានី-ខេត្ត, រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និង រដ្ឋបាលឃុំ-សង្កាត់ នៅក្នុងប្រព័ន្ធ FMIS ។ ម្យ៉ាងវិញទៀត រតនាគារទទួលបន្ទុកជាអ្នកកត់ត្រា ត្រួតពិនិត្យ និង អនុម័តសម្រេចលើប្រតិបត្តិការចំណាយអាណត្តិបើកប្រាក់របស់រដ្ឋបាលក្រុង-ស្រុក និង រដ្ឋបាលឃុំ-សង្កាត់ នៅក្នុងប្រព័ន្ធ FMIS ។ ដោយឡែក រតនាគារមានតួនាទីជាគណនេយ្យករ ត្រួតពិនិត្យ និង អនុម័តសម្រេចលើប្រតិបត្តិការចំណាយអាណត្តិបើកប្រាក់របស់មន្ទីរជំនាញ, រដ្ឋបាលរាជធានី-ខេត្ត, រដ្ឋបាលខណ្ឌ នៅក្នុងប្រព័ន្ធ FMIS បន្ទាប់ពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានត្រួតពិនិត្យ និង អនុម័តក្នុងប្រព័ន្ធ FMIS រួចរាល់ ។</p>

៤. មុខងារគណនីត្រូវទាញ (Account Receivable Module)

រដ្ឋបាលរាជធានី-ខេត្ត	គណនីរាជធានី-ខេត្ត
<p>ទទួលបន្ទុកជាអ្នកកត់ត្រា ត្រួតពិនិត្យ និង អនុម័តលើប្រតិបត្តិការបង្កើតធាតុរង់ចាំ (Pending Item) និង សលាកបត្របង់ចំណូល របស់ខ្លួននៅក្នុងប្រព័ន្ធ FMIS មុននឹងបញ្ជូនបន្តប្រតិបត្តិការទៅរតនាគាររាជធានី-ខេត្ត ដើម្បីពិនិត្យ និង អនុម័តសម្រេចក្នុងប្រព័ន្ធ FMIS ។</p>	<p>ទទួលបន្ទុកជាអ្នកកត់ត្រា ត្រួតពិនិត្យ និង អនុម័តសម្រេចលើប្រតិបត្តិការបង្កើតធាតុរង់ចាំ និង សលាកបត្របង់ចំណូល របស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និង រដ្ឋបាលឃុំ-សង្កាត់នៅក្នុងប្រព័ន្ធ FMIS ។ ដោយឡែក សម្រាប់ប្រតិបត្តិការផ្ទេរសលាកបត្របង់ចំណូល របស់មន្ទីរជំនាញ ត្រូវបានទាញដោយស្វ័យប្រវត្តិតាមរយៈសន្ទានកម្មទិន្នន័យរវាងប្រព័ន្ធ NRMIS និង បញ្ជូនមករតនាគាររាជធានី-ខេត្ត ដើម្បីពិនិត្យ និង អនុម័តសម្រេចក្នុងប្រព័ន្ធ FMIS ។</p>

ក្នុងនោះផងដែរ សម្រាប់មុខងារគ្រប់គ្រងសាច់ប្រាក់ (Cash Management Module) និង មុខងារសៀវភៅធំ (General Ledger Module) ត្រូវរក្សាដដែលនូវការអនុវត្តសម្រាប់ការកត់ត្រាប្រតិបត្តិការ និង អនុម័តដោយរតនាគាររាជធានី-ខេត្ត ។

II. ផ្នែកទិន្នន័យទម្រង់ FMIS

- សម្រាប់ទិន្នន័យក្នុងឆ្នាំសារពើពន្ធ ២០២១ អ្នកប្រើប្រាស់ត្រូវអនុវត្តដូចខាងក្រោម ៖
- ១. បញ្ចប់ការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុដែលនៅសល់ ស្របតាមការទទួលខុសត្រូវ និង តួនាទីភារកិច្ចខ្លួន ក្នុងប្រព័ន្ធ FMIS នៅត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ជាក់ហិត ។
- ២. ករណីប្រតិបត្តិការហិរញ្ញវត្ថុដែលនៅសល់ ត្រូវបញ្ជូនមកអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ថ្មី
- ស្របតាមតួនាទី និង ការងារទទួលបន្ទុកក្នុងប្រព័ន្ធ FMIS ។
- ៣. បន្តសហការ និង សម្រេចបញ្ចប់ប្រតិបត្តិការដែលនៅសល់ រវាងអង្គភាពសាមីជាមួយអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ។

សំណួរ និង ចម្លើយ

បង្កើនថាមពលផ្នែកចំណេះដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ FMIS និង មានឱកាសទទួលបានធានារ៉ាប់រងថាមពល (PowerBank) ពីក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយគ្រាន់តែចូលរួមឆ្លើយសំណួរងាយៗឱ្យបានត្រឹមត្រូវ

សំណួរទី ១
តើការធ្វើសន្ទនាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ PRIS និង ប្រព័ន្ធផ្សព្វផ្សាយ FMIS បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ក្រសួង-ស្ថាប័ន?

សំណួរទី ២
តើមុខងារលទ្ធកម្មពេញលេញ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការទៅកាន់ក្រសួង-ស្ថាប័នចំនួនប៉ុន្មាន?

សម្រាប់ព័ត៌មានផ្សេងៗ

សម្រាប់ព័ត៌មានបន្ថែម និង សំណួរផ្សេងៗ សូមចូលទៅកាន់គេហទំព័រ ឬទំព័រមេឌីសង្គមរបស់គម្រោង FMIS ៖

- គេហទំព័រគម្រោង FMIS www.fmis.mef.gov.kh
- ទំព័រតេឡេក្រាម FMIS FMIS Cambodia
- ឆានែលយូធីអូ FMIS FMIS Cambodia
- ឆានែលតេឡេក្រាម FMIS FMIS-Cambodia News

អ្នកទាក់ទងទាំងអស់នៅទីនេះ

កញ្ញា ឈេន សុម៉ារ៉េម
chhoeun_somalay@mef.gov.kh
(+៨៥៥)១២ ៧៦២ ៧២២



សូមផ្ញើ ចម្លើយត្រឹមត្រូវ នៃសំណួរទាំងពីរនៅខាងឆ្វេងដោយភ្ជាប់ជាមួយ ឈ្មោះ តួនាទី ស្ថាប័ន និង លេខទូរស័ព្ទទំនាក់ទំនងរបស់លោកអ្នកមកអ៊ីមែល ៖ chhoeun_somalay@mef.gov.kh ឱ្យបាន

មុនថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២
ក្រុមការងារលើកទឹកចិត្តមន្ត្រីមកពីគ្រប់ក្រសួង-ស្ថាប័ន និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រតនាគារ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ឱ្យចូលរួមក្នុងការឆ្លើយសំណួរនេះគ្រប់ៗគ្នា។
ឈ្មោះអ្នកដែលឈ្នះរង្វាន់នឹងត្រូវប្រកាសនៅលើ ព្រឹត្តិបត្រព័ត៌មានលេខក្រោយ។

- សូមអរសាទរចំពោះអ្នកដែលបានឆ្លើយសំណួរត្រឹមត្រូវនៅក្នុងព្រឹត្តិបត្រព័ត៌មានលេខ០២៨**
- ឈ្មោះ កញ្ញា យ៉ឹម សត្យា** មន្ត្រីការិយាល័យថវិកាថ្នាក់ជាតិ និងសរុបនៃរតនាគារខេត្តកំពត
 - ឈ្មោះ លោក ឈួន ចាន់ឌីម** មន្ត្រីកិច្ចសន្យាផ្នែកអភិវឌ្ឍន៍វិស័យសេវាសេដ្ឋកិច្ច និងវិនិយោគិននៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ

១ តើគម្រោង FMIS ចូលរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចប៉ុណ្ណាខ្លះ ?

ចម្លើយ ៖ គម្រោង FMIS ចូលរួមចំណែក ក្នុងការលើកកម្ពស់អភិបាលកិច្ចដោយ ប្រព័ន្ធផ្សព្វផ្សាយ FMIS បានធ្វើស្វ័យប្រវត្តិកម្មលើការគ្រប់គ្រង និង ត្រួតពិនិត្យថវិការហូតដល់កម្រិតចង្កោមដែលមានលក្ខណៈសុគតស្មាញ និង សំបាប់ ហើយលើសពីនេះទៅទៀតប្រព័ន្ធ FMIS អាចផលិតរបាយការណ៍តាមដានថវិកាដល់កម្រិតចង្កោមសកម្មភាពសម្រាប់ថ្នាក់ដឹកនាំធ្វើការវិភាគដើម្បីធ្វើការសម្រេចចិត្តផ្សេងៗជាពិសេសជួយឱ្យការអនុវត្តថវិកាទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិកាន់តែមានក្រិត្យក្រមវិនិយោគ និង ចាយចំណាយនៅក្នុងគោលបំណងលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង អភិវឌ្ឍន៍មូលដ្ឋាន ។

២ តើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គម្រោង FMIS មានអ្វីខ្លះ ?

ចម្លើយ ៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គម្រោង FMIS មានដូចជា ៖

- គេហទំព័រគម្រោង www.fmis.mef.gov.kh
- ទំព័រតេឡេក្រាម FMIS CAMBODIA
- ឆានែលយូធីអូ FMIS CAMBODIA
- ឆានែលតេឡេក្រាម FMIS-Cambodia News